



អ្នកឃ្លាំមើល

ព្រឹត្តិបត្រ

NEAK KHLOAM MEUL - OBSERVER BULLETIN

លេខ៥២ ឆ្នាំទី១៨ ចេញផ្សាយថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨



- * សេចក្តីថ្លែងការណ៍រួម ស្តីពីជំហានសង្គមស៊ីវិល ពាក់ព័ន្ធការចាប់យំខ្លួន បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងសកម្មជននយោបាយ (ទំព័រ១)
- * កិច្ចព្រមព្រៀងស្តីពី ដំណោះស្រាយនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ និងព្រឹត្តិការណ៍ផ្សេងៗ (ទំព័រ២)
- * សេចក្តីថ្លែងការណ៍រួម និងអនុសាសន៍ស្តីពី ការវាយតម្លៃ លើកិច្ចព្រមព្រៀងដំណោះស្រាយនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ (ទំព័រ៥)
- * សេចក្តីថ្លែងការណ៍រួម ស្តីពី សេចក្តីស្នើរសុំធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា (ទំព័រ៨)
- * សកម្មភាពនៃការចុះអប់រំ និងចាក់ផ្សព្វផ្សាយ ស្តីពី កំណែទម្រង់ការបោះឆ្នោត និងវេទិកាសម្រាប់ការតំណាង (ទំព័រ១១)
- * ការស្នើរសុំធនកម្មរដ្ឋប្បវេណី និងច្បាប់បោះឆ្នោត ដើម្បីឱ្យស្ត្រីចូលរួមកាន់តែច្រើនមានសមភាពរវាងស្ត្រី និងបុរស នៅក្នុងវគ្គសិក្សានយោបាយ និងថ្នាក់សម្រេចចិត្ត (ទំព័រ១៥)
- * សេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្អាកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ (ទំព័រ១៨)
- * ការកំណត់អាណត្តិរដ្ឋប្បវេណី (ទំព័រ២០)
- * ព័ត៌មានផ្សេងៗ និងរូបថត

សេចក្តីថ្លែងការណ៍រួម ស្តីពីជំហានសង្គមស៊ីវិល ពាក់ព័ន្ធការចាប់ឃុំខ្លួន បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងសកម្មជននយោបាយ

ក្រុមអង្គការសង្គមស៊ីវិល ជាអង្គការ-សមាគម ក្រៅរដ្ឋាភិបាលមិនធ្វើនយោបាយ និង មិនរកកម្រៃនៅក្នុងប្រទេសកម្ពុជា ចាត់ទុកថា សកម្មភាពរដ្ឋាភិបាលកម្ពុជាដែលបានចាប់និងឃុំខ្លួនបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ គឺជា ចេតនានយោបាយជាជាងការយកច្បាប់ទៅអនុវត្តន៍ឲ្យបានត្រឹមត្រូវ និងបានកំពុងធ្វើឲ្យការគោរពសិទ្ធិមនុស្សជាមូលដ្ឋាននិងលទ្ធិ ប្រជាធិបតេយ្យ នៅកម្ពុជាដើរថយក្រោយ។



ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដល់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៤ យ៉ាងហោចសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ចំនួន០៨នាក់ ត្រូវ បានចាប់ និងឃុំខ្លួន^(១) ក្នុងនោះមាន០៧នាក់ ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងម្នាក់ទៀតជាសកម្មជន។ ព័ត៌មានបានបង្ហាញថា នៅមានអញ្ញត្តិជនមួយចំនួន ទៀតដែលកំពុងតាមស្វែងរកចាប់ខ្លួនផងដែរ។ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ ទាំងនោះត្រូវបានគេដាក់ខ្នោះដៃទៅក្រោយ ហើយនាំយកទៅដាក់ពន្ធនាគារ នៅ ខណៈពេលដែលពួកគាត់ប្រើតួនាទីរបស់ខ្លួនក្នុងនាមជាតំណាងរាស្ត្រ ដោយ គ្រាន់តែប្រើយន្តការសម្តែងមតិ ឬលើកយោបល់ស្នើសុំទាមទារឲ្យបើកទីលានប្រជា ធិបតេយ្យ ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ឡើងវិញតែប៉ុណ្ណោះ។

ក្នុងនាមរដ្ឋាភិបាលនៃកតិកាសញ្ញា អន្តរជាតិ ស្តីពី សិទ្ធិពលរដ្ឋនិងសិទ្ធិ នយោបាយកម្ពុជាត្រូវតែអនុវត្ត មាត្រា ១៩ កថាខណ្ឌ២ ចែងថា «ជនគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ សិទ្ធិនេះ ត្រូវរាប់បញ្ចូលទាំងសេរីភាព ស្រាវជ្រាវព័ត៌មានទទួលនិងផ្សព្វផ្សាយ ព័ត៌មាន និងគំនិតសព្វបែបយ៉ាងដោយ មិនគិតពីព្រំដែន ដោយផ្ទាល់មាត់ឬ បោះពុម្ពតាមទំរង់សិល្បៈក្តី ឬក៏ដោយ មធ្យោបាយផ្សព្វផ្សាយដទៃទៀតក្តី តាមការជ្រើសរើសរបស់ខ្លួន»។

អង្គការសង្គមស៊ីវិលយល់ ឃើញថា ការគោរព សិទ្ធិមនុស្ស និង



ក្រុមសន្តិសុខស្ថានភាពប្រជាជនកម្ពុជាបានរាយការណ៍ថាមានបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ២០២ នាក់ ត្រូវបានចាប់ និងឃុំខ្លួន។

ក្រុមសន្តិសុខស្ថានភាពប្រជាជនកម្ពុជាបានរាយការណ៍ថាមានបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ២០២ នាក់ ត្រូវបានចាប់ និងឃុំខ្លួន។

លំហរប្រជាធិបតេយ្យកាន់តែរួមគ្នា ចង្អៀត ដែលជាការជះឥទ្ធិពលដល់សេរី ភាពជាមូលដ្ឋានរបស់មនុស្ស ដូចជាការ ប្រើសេរីភាពបញ្ចេញមតិ និងសកម្មភាព ជួបប្រជុំគ្នាជាដើម។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលបាននិងកំពុងចេញបំរាម ជាច្រើនដែលជាចេតនាទប់ស្កាត់រារាំង មិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ សិទ្ធិ សេរី ភាពរបស់ពួកគេឲ្យបានពេញលេញ ប៉ុន្តែអំពើហិង្សាដែលកើតមានកន្លងមក ដូចជាព្រឹត្តិការណ៍នៅលើស្ពានស្ទឹងមាន ជ័យ ស្ពានអាកាសក្បាលថ្នល់ ផ្លូវវេង ស្រេង រោងចក្រយ៉ាកជើងជាដើម អាជ្ញា ធរកម្ពុជាខកខានស្វែងរកជនប្រព្រឹត្តិមក ផ្ដន្ទាទោសតាមច្បាប់។ ជាមួយនោះដែរ ក្រុមសន្តិសុខស៊ីវិលរបស់ខណ្ឌដូនពេញ មិនតិចជាងទេ

(១) បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន០៨នាក់ និងសកម្មជនម្នាក់ត្រូវបានចាប់ និងឃុំខ្លួន៖ ១-លោកស្រី មូ សុខហួរ ២-លោក ហួរ វ៉ាន់ ៣-លោក វ៉ាល ខេមរិន្ទ ៤-លោក កែវ ភិរម្យ ៥-លោក ម៉ែន សុផាវិន្ទ ៦-លោក ឡុង រី ៧-លោក ឌុន រំដួល និង ៨-លោក អៀ ណារីឌី

ដែលបានវាយពលរដ្ឋ និងអ្នកកាសែតឲ្យរងរបួស ប៉ុន្តែអ្នកទាំងនោះ មិនត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់ឡើយ។

សេចក្ដីប្រកាសព័ត៌មានថ្ងៃទី២៣ ខែកញ្ញា ២០១៣ បានបញ្ជាក់ថា ក្នុងនាមជាព្រឹទ្ធបុរសនៃរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន បានប្រកាសផ្តល់សុពលភាពតំណាងរាស្ត្រ បេក្ខជនជាប់ឆ្នោត១២៣រូប។ ដូចនេះ ការចាប់ឃុំខ្លួនអ្នកទាំង ០៧ រូប នាពេលនេះ គឺរំលោភរដ្ឋធម្មនុញ្ញ មាត្រា ៨០ រដ្ឋធម្មនុញ្ញ (អំពីអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ) ក្នុងសកម្មភាពសម្តែងមតិលើកជាយោបល់ក្នុងការបំពេញមុខងាររបស់អ្នកតំណាងរាស្ត្រមិនមែនជាមូលហេតុនៃការចោទប្រកាន់ចាប់ខ្លួន ឬឃុំខ្លួនឡើយ។

អង្គការសង្គមស៊ីវិលសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា សូមដោះលែងបេក្ខជនជាប់ឆ្នោត តំណាងរាស្ត្រទាំងអស់ឲ្យមានសេរីភាពឡើងវិញជាបន្ទាន់ និងដោយគ្មានលក់ខណ្ឌ និងសូមបញ្ឈប់ ការតាមចាប់ខ្លួន អ្នកពាក់ព័ន្ធដទៃទៀត និងសូមឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ

ជុំវិញបទល្មើសដែលបានកើតមានកន្លងមក ព្រមទាំងស្នើឲ្យមានការបើកប្រើប្រាស់ទីលានប្រជាធិបតេយ្យឡើងវិញ។ ស្របពេលជាមួយគ្នានេះ អង្គការសង្គមស៊ីវិលសូមឲ្យគណបក្សនយោបាយជាប់ឆ្នោតទាំងពីរបន្តការចរចាដោយឈរលើជំហរដ៏ប្រយោជន៍ប្រជាជាតិជាធំ ដើម្បីដោះស្រាយវិបត្តិនយោបាយនាពេលបច្ចុប្បន្ន និងស្ដារឡើងវិញនូវ ការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ញាតិ៖ ត្រូវបានគាំទ្រដោយ ២៩អង្គការសមាគម ក្នុងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍ប្រឡូក្សវាយតម្លៃការងារព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង៩ព្រឹករវាងប្រជាពលរដ្ឋម្ចាស់ឆ្នោត បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត ដែលចង់បញ្ចេញមតិធ្វើកូដកម្មដោយសន្តិភាពជាមួយនឹងកងសន្តិសុខខណ្ឌជូនពេញនៅចំណុចស្ថាននាគ នឹងទីលានប្រជាធិបតេយ្យ នៃរាជធានីភ្នំពេញដែលជាកន្លែងបញ្ចេញមតិរបស់ម្ចាស់ឆ្នោត។ ការប្រឡូក្សវាយតម្លៃនេះបង្កឲ្យមានរបួសចំនួន៣១នាក់ ដែលក្នុងនោះខាងកងសន្តិសុខខណ្ឌមានចំនួន១៧នាក់ និងមានការយាត់ខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិ១នាក់ និងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត៥នាក់ ជាពិសេសបេក្ខជនស្ត្រីជាប់ឆ្នោតជាអ្នកតំណាងតំណាងរាស្ត្រ លោកស្រី អូរ សុខហួរ ផងដែរ។

កិច្ចព្រមព្រៀងស្តីពី ដំណោះស្រាយនយោបាយនាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ

គណបក្សទាំងពីរបានយល់ព្រមគ្នាចរចាដើម្បីរកដំណោះស្រាយបញ្ហានយោបាយដែលអូសបន្លាយស្ទើរតែ១ឆ្នាំ តាមរយៈជំនួបកំពូលរវាងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។

សមាសភាពនៃថ្នាក់ដឹកនាំ និងជំនួយការរបស់គណបក្សទាំងពីរត្រូវបានបង្ហាញឲ្យដឹងតាមរយៈសេចក្តីជូនដំណឹងរបស់គណបក្សរាងៗខ្លួន៖

សមាសភាពថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មាន ១-លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ២-លោក សាយ ឈុំ ៣-លោក ស ខេង អមដោយជំនួយការគណបក្សចំនួន០៥រូប រួមមាន ១-លោក ប្រាក់ សុខុន ២-លោក ព្រំ សុខា ៣-លោក សោម សឿន ៤-លោក សក់ សេដ្ឋា និង ៥-លោក កើត វិទូ។ រីឯសមាសភាពថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមាន ១-លោក សម រង្ស៊ី ២-លោក កឹម សុខា ៣-លោក ប៉ុល ហំម អមដោយជំនួយការគណបក្សចំនួន០៥ដូចគ្នា រួមមាន ១-លោក យឹម សុវណ្ណ ២-លោក យ៉ែម ប៉ុញបុទី ៣-លោក សុន ឆ័យ និង ៤-លោក គួយ ប៊ុនរឿន និង ៥-លោក អេង ឆែររាំង។





**កិច្ចព្រមព្រៀង
ស្តីពី**

ដំណោះស្រាយនយោបាយនៃបញ្ហាប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ

- ដោយយល់ឃើញថា ដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា គឺជាមធ្យោបាយដ៏ល្អ តែមួយគត់ក្នុងការដោះស្រាយបញ្ហានយោបាយដែលកើតមាន ក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៥ នៃរដ្ឋសភា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
- ដោយគោរពតាមចន្លោះប្រជាពលរដ្ឋ និងដើម្បីជាផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់នៃប្រទេសជាតិ

ថ្នាក់ដឹកនាំកំពូលនៃ គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ បានជួបប្រជុំពិភាក្សាគ្នា នាថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ នៅមានព្រឹទ្ធសភា និងបានព្រមព្រៀងគ្នាលើដំណោះស្រាយនយោបាយ ដែលមានខ្លឹមសារដូចខាងក្រោម៖

ប្រការ ១.-

គណបក្សទាំងពីរបានឯកភាពគ្នាលើដំណោះស្រាយនយោបាយដោយចូលរួមធ្វើការជាមួយគ្នានៅ ក្នុងស្ថាប័នរដ្ឋសភា ដើម្បីឈានទៅដោះស្រាយបញ្ហាជាតិរបស់ប្រទេសជាតិ ស្របតាមគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យ និងនីតិវិធី។

ប្រការ ២.-

ផ្អែកតាមស្ថានីយ៍នៃសេចក្តីប្រកាសរួមនៃជំនួបកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ គណបក្សទាំងពីរបានឯកភាពគ្នាដើម្បីកែទម្រង់ការ បោះឆ្នោតដោយរៀបចំស្ថាប័នរៀបចំការបោះឆ្នោតជាស្ថាប័ន ដែលមានឯករាជ្យពេញលេញដោយមានចែង ក្នុងចំណុចមួយដោយឡែកក្នុងរដ្ឋធម្មនុញ្ញ ហើយសមាសភាពនៃស្ថាប័ននេះ ត្រូវជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ សមាសភាពគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតមានចំនួន ០៩ រូប ក្នុងនោះ សមាសភាព ០៤ រូប ជ្រើសរើសដោយគណបក្ស ដឹកនាំដង្ហែងដោយសមាសភាព ០៤ រូប ជ្រើសរើសដោយគណបក្សមានអានុភាពក្នុងរដ្ឋសភាដែលមិន ចូលរួមក្នុងដង្ហែងដោយសមាសភាព ០១ រូបទៀត គឺត្រូវជ្រើសរើសដោយមានការព្រមព្រៀងគ្នា រវាងគណបក្ស ដែលមានអានុភាពក្នុងរដ្ឋសភា។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ត្រូវដំណើរការ រៀបចំឱ្យមានការជ្រើសរើសដោយបើកចំហ និងឥតម្យាទាត់ នូវសមាសភាពគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ដាក់ជូនរដ្ឋសភាដើម្បីបោះឆ្នោតទុកចិត្ត។ ក្នុងករណីដែលខកខានមិនបានរៀបចំសមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែល

មានស្រាប់ត្រូវបន្តការងាររបស់ខ្លួនបន្តទៀត និងមានសមត្ថកិច្ចដើម្បីចាត់ចែងរៀបចំការបោះឆ្នោតតាម ច្បាប់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានទីតាំងស្នាក់នៅសម្រាប់ដំណើរការ។

គណបក្សទាំងពីរឯកភាពគ្នាឱ្យគណៈកម្មការចម្រុះដែលមានស្រាប់ បន្តពិភាក្សាគ្នារៀបចំ ក្របខណ្ឌកំណែទម្រង់ការបោះឆ្នោតនាពេលខាងមុខ ស្របតាមសេចក្តីប្រកាសរួមរវាងក្រុមការងារ គណបក្សប្រជាជនកម្ពុជា និងក្រុមការងារគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ក្នុងនោះ ដោយរួមទាំងការរៀបចំបញ្ជីឈ្មោះបោះឆ្នោតជាថ្មី។

ប្រការ ៣.-

គណបក្សទាំងពីរឯកភាពគ្នាកំណត់រៀងរៀង ទូរកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតនាពេល ខាងមុខ។

ប្រការ ៤.-

គណបក្សទាំងពីរឯកភាពគ្នាក្នុងការរៀបចំឱ្យមានការបែងចែកអំណាចជាច្បាស់ រវាងអំណាច នីតិប្បញ្ញត្តិ និងអំណាចវិនិច្ឆ័យ។ គណបក្សទាំងពីរឯកភាពគ្នាធ្វើការសិក្សា ដើម្បីឈានទៅធ្វើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដើម្បីឱ្យស្ថាប័ននេះអាចបំពេញតួនាទីរបស់ខ្លួនបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព ក្នុងនោះ លើកកម្ពស់តួនាទី និងសិទ្ធិអំណាចរបស់គណបក្សមានអានុភាព ក្នុងរដ្ឋសភាដែលមិនចូលរួមក្នុងដង្ហែងដោយសមាសភាព ០១ រូប និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។ គណបក្សទាំងពីរឯកភាពគ្នារៀបចំក្បាលម៉ោងរដ្ឋសភា ដោយបែងចែកតួនាទីដឹកនាំនៅក្នុង គណៈកម្មាធិការ អចិន្ត្រៃយ៍នៃរដ្ឋសភា តាមរូបមន្ត ៧ ១៧ ៦ ដោយត្រូវបង្កើតបន្ថែម គណៈកម្មការ ជំនាញថ្មីមួយទៀត ហើយដោយមានប្រធានរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា អនុប្រធានទី ១ មកពី គណបក្សសង្គ្រោះជាតិ និងអនុប្រធានទី ២ មកពីគណបក្សប្រជាជនកម្ពុជា។ គណៈកម្មការដែលបង្កើតថ្មី ជាគណៈកម្មការទី ១០ មានឈ្មោះថា “គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងកំរើកពុលរលួយ” ដោយបែងចែកចេញពីគណៈកម្មការទី ៤ ហើយដូចឈ្មោះគណៈកម្មការទី ៤ មកជា “គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ”។ គណៈកម្មការដែលគណបក្សប្រជាជនកម្ពុជាធ្វើជាប្រធាន និងធ្វើជា លេខាធិការ រួមមាន គណៈកម្មការទី ២, គណៈកម្មការទី ៤, គណៈកម្មការទី ៥, គណៈកម្មការទី ៦ និង គណៈកម្មការទី ៩។ គណៈកម្មការដែលគណបក្សសង្គ្រោះជាតិធ្វើជាប្រធាន និងធ្វើជាលេខាធិការ រួមមាន គណៈកម្មការទី ១, គណៈកម្មការទី ៣, គណៈកម្មការទី ៧, គណៈកម្មការទី ៨ និង គណៈកម្មការទី ១០។ គណៈកម្មការនីមួយៗមាន ០៥ រូប។ គណៈកម្មការដែលគណបក្សណាធ្វើជាប្រធាន គណបក្សនោះមាន ០៥ រូប និងគណបក្សមួយទៀតមាន ០៤ រូប។

ប្រការ ៥.-

គណបក្សទាំងពីរឯកភាពគ្នាពិនិត្យរៀបចំឡើងវិញនូវក្បាលម៉ោងដឹកនាំព្រឹទ្ធសភា។

ប្រការ ៦.-

គណបក្សទាំងពីរឯកភាពគ្នាធ្វើការកែទម្រង់ និងពង្រឹងស្ថាប័នជាតិសំខាន់ៗ ជាពិសេស ស្ថាប័នឯករាជ្យនានាឱ្យអាចបំពេញភារកិច្ចជាតិ និងប្រជាពលរដ្ឋ ស្របតាមគោលការណ៍នៃលទ្ធិ ប្រជាធិបតេយ្យសេរីភាពបុគ្គល និងនីតិវិធី។

1/3

2/3


3/3

ប្រការ ៧.-

គណបក្សទាំងពីរឯកភាពគ្នាក្នុងការសិក្សា ដើម្បីឈានទៅធ្វើវិសោធនកម្មបទដ្ឋានគតិយុត្ត ពាក់ព័ន្ធដើម្បីធានាភាពឆ្លាស់ក្នុងក្រុមព្រៀងនេះ។

តំណាងគណបក្សប្រជាជនកម្ពុជា **តំណាងគណបក្សសង្គ្រោះជាតិ**

 
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម សម ខេនី

 
ឯកឧត្តម សាយ ឈុំ ឯកឧត្តម ស ខេនី ឯកឧត្តម កឹម សុខា ឯកឧត្តម ម៉ុង ហ៊ុន



**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ**

**កិច្ចប្រាមៈព្រៀង
ស្តីពី**

ការបោះឆ្នោតឆ្នើសសម្បត្តិប្រាបាលនិៈសាធារណៈកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា

យោងកិច្ចប្រាមៈព្រៀងចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងសហប្បវេណីជាជនភ្នំដា និងសហប្បវេណីសង្គ្រោះជាតិ ក្រុមការងារចោលរបស់សហប្បវេណីជាជនភ្នំដា និងសហប្បវេណីសង្គ្រោះជាតិ បានជួបប្រជុំពិភាក្សាធ្វើសេចក្តីព្រាងវិធានការកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាជាដំណាក់កាល។

ក្នុងដំណាក់កាលទី១ ក្រុមការងារបានឯកភាពផ្តល់ខាងក្រោម ៖

ប្រការ ៦ (ថ្មី) :

- គណៈកម្មការនានានៃរដ្ឋសភាមាន ៖
 - ១- គណៈកម្មការសិទ្ធិមនុស្ស ទទួលបន្ទុកប្រឆាំង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា
 - ២- គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសេដ្ឋកិច្ច
 - ៣- គណៈកម្មការផែនការ វិន័យភាព កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងជនបទ
 - ៤- គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ
 - ៥- គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ យោសនាការ និងព័ត៌មាន
 - ៦- គណៈកម្មការនីតិកម្ម និងយុត្តិធម៌
 - ៧- គណៈកម្មការអប់រំ យុវជន កីឡា ធម្មតា កិច្ចការសាសនា ប្រៃសណីយ៍ និងទេសចរណ៍
 - ៨- គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនិស្សិត ការងារ បណ្តុះបណ្តាល
- ថ្លែងដោះ និងកិច្ចការនាវិៈ
- ៩- គណៈកម្មការសាធារណភាព ជីវិតព្រលឹង មូលធនធាន ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រ៉ែប្រព័ន្ធនេស្ត ទឹកប្រើប្រាស់ និងសំណង់
- ១០- គណៈកម្មការអង្កេត ចោលសំណត់ និងប្រឆាំងអំពើពុករលួយ។

ប្រការ ៩ (ថ្មី) :

អនុប្រធានទាំងពីរជួញដូរធម្មតាប្រធានទៅតាមការបែងចែកកម្មវិធីប្រធាន។ កាលបើប្រធានអនុប្រធានឬមេត្រីការពារបាន អនុប្រធានត្រូវតែជួញដូរប្រធានក្នុងឋានៈជាប្រធានស្តីទី តាមរយៈលិខិតឆ្លើសទី។ ការឆ្លើសទីនេះត្រូវធ្វើទៅតាមបរិច្ឆេទក្រម។

ប្រការ ១៤ (ថ្មី) :

រដ្ឋសភាមានអនុប្រធានជាតិការងារមួយទទួលបន្ទុកការងារផ្សេងៗទៀតដាក់សំណើសុំប្រើប្រាស់សមាសភាព និងបេសកកម្មការងារ។ អនុប្រធានជាតិការងារនេះទទួលបន្ទុកប្រើប្រាស់សមាសភាពនិងសេវាការងារផ្សេងៗសភា និងសណៈកម្មការទាំងអស់ ព្រមទាំងទំនាក់ទំនងផ្សេងៗក្រៅរដ្ឋសភា។

អនុប្រធានជាតិការងារបង្កើតឲ្យមានការផ្សព្វផ្សាយរបស់សហប្បវេណីយោបាយដែលមានអសនៈក្នុងរដ្ឋសភា បន្ទាប់ពីសម័យប្រជុំពេញអង្គ។

ខ្លឹមសារនៃការផ្សព្វផ្សាយនេះ ត្រូវស្របតាមរបៀបរវាងនៃសម័យប្រជុំរដ្ឋសភា ហើយមានលើកលែង មិនលើកលែងនោះឡើយ។

ការផ្សព្វផ្សាយព័ត៌មានផ្ទៃក្នុងជាតិកិច្ចរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

ប្រការ ២២ (ថ្មី) :

អ្នកតំណាងរាស្ត្រមានសិទ្ធិដាក់សំណើសុំផ្តល់សេវាជាតិបាល។ សំណើនេះត្រូវសេវាជាតិបាលស្ថាប័នអនុប្រធានជូនតាមរយៈប្រធានរដ្ឋសភា។

ចំពោះអតិថិជនផ្ទៃក្នុងដោយរដ្ឋមន្ត្រីមួយរូប ឬ ច្រើនរូបអាស្រ័យដោយបញ្ជាដែលបានចោទផ្ទុកដាក់កំរិតនិងការទទួលខុសត្រូវរបស់រដ្ឋមន្ត្រីមួយរូប ឬ ច្រើនរូប។ បើបញ្ជាក់កំរិតនិងនយោបាយទូទៅរបស់រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រីត្រូវឆ្លើយផ្ទាល់ខ្លួន។

ចំពោះយោបល់របស់រដ្ឋមន្ត្រី ឬយោបល់របស់រដ្ឋមន្ត្រី អាចធ្វើដោយផ្ទាល់មាត់ ឬសេវាជាតិបាលស្ថាប័នអនុប្រធាន ហើយបាច់ត្រូវតែចូលរួមក្នុងប្រតិភាសន៍ដោយសម្ងាត់របស់អ្នកតំណាងរាស្ត្រ។

ចម្លើយខាងលើនេះត្រូវធ្វើឡើងក្នុងរយៈពេលប្រាំពីរថ្ងៃ បន្ទាប់ពីបានទទួលសំណួរ។

ចំពោះចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសម្រេចបើកឲ្យមាន ឬ មិនឲ្យមានការដាក់កំរិតដោយ។ បើគ្មានការបើកឲ្យដាក់កំរិតដោយទេ នោះចម្លើយរបស់រដ្ឋមន្ត្រី ឬយោបល់របស់រដ្ឋមន្ត្រីនឹងបញ្ចប់សំណួរតែម្តង។

ប្រការ ៣៩ (ថ្មី) :

គណៈកម្មការទាំងឡាយរបស់រដ្ឋសភាអាចអញ្ជើញរដ្ឋមន្ត្រី ឬជនណាមួយមកបំភ្លឺបញ្ហាដ៏មួយដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន រដ្ឋមន្ត្រី ឬ ជននោះបាច់ត្រូវតែចូលមកបំភ្លឺ។

បញ្ហាដែលនៅសេសសល់ ក្រុមការងារបានឯកភាពថាខឹងយកទៅដោះស្រាយនៅក្នុងយន្តការរដ្ឋសភានៅពេលខាងមុខ។

រាជធានីភ្នំពេញ, ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤

ប្រធានក្រុមការងារអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រធានក្រុមការងារគំរាងអគ្គលេខាធិការដ្ឋានរដ្ឋសភា




ឯកឧត្តម ឈាង ឌុន

ឯកឧត្តម យ៉ែង ឌុន

បន្ទប់ស្ថានការណ៍ ថ្ងៃបោះឆ្នោត ឆ្នាំ២០១៣
Situation Room on Cambodia Election Day ២០១៣

ភ្នំពេញ, ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤

សេចក្តីថ្លែងការណ៍រួម

ស្តីពី

ការវាយតម្លៃលើ កិច្ចព្រមព្រៀងដំណោះស្រាយនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និង
គណបក្សសង្គ្រោះជាតិ និងអនុសាសន៍លើការអនុវត្តន៍កិច្ចព្រមព្រៀង

បន្ទប់ស្ថានការណ៍នៃអង្គការសង្គមស៊ីវិល
នៅកម្ពុជា យល់ឃើញថា កិច្ចព្រមព្រៀងជាបន្ត
បន្ទាប់នៃថ្នាក់ដឹកនាំកំពូល និងគណៈកម្មាធិការ
ចម្រុះ ពិសេសកិច្ចព្រមព្រៀងថ្ងៃទី ២២ កក្កដា ឆ្នាំ
២០១៤ ស្តីពីដំណោះស្រាយនយោបាយ រវាងគណ
បក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គឺ
ជាចំណុចចាប់ផ្តើមដ៏មានសារៈសំខាន់ ដើម្បីឈាន

ទៅរកកំណែទម្រង់ប្រកបដោយការយោគយល់គ្នា
ដើម្បីពង្រឹងដំណើរការបោះឆ្នោត និងប្រជាធិបតេ
យ្យ។ កិច្ចព្រមព្រៀងនោះក៏បានបន្ថយស្ថានភាព
តានតឹង និងបញ្ចប់បញ្ហាជាប់គាំងនយោបាយដែល
បានផ្តល់ផលអវិជ្ជមានដល់ជីវភាពរស់នៅរបស់
ប្រជាពលរដ្ឋ និងសក្តានុពលសេដ្ឋកិច្ច នៅកម្ពុជា
ក្រោយការបោះឆ្នោត។

បន្ទប់ស្ថានការណ៍នៃអង្គការសង្គមស៊ីវិលនៅកម្ពុជាយល់ឃើញថា ខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងនោះ នៅមិន
ទាន់លំអិតច្បាស់លាស់នៅឡើយ ដែលអាចនាំមកនូវហានិភ័យក្នុងការបកស្រាយ និងការអនុវត្តន៍កិច្ចព្រមព្រៀងទាំង
នោះ។ ឯកសារលំអិត ឬការប្រព្រឹត្តិទៅនូវកំណែទម្រង់សំខាន់ៗរួមមាន កំណែទម្រង់បោះឆ្នោត និងស្ថាប័នរៀបចំការ
បោះឆ្នោត និងតុល្យភាពអំណាចនៅក្នុងរដ្ឋសភា មិនត្រូវបានចែង ឬភ្ជាប់ក្នុងកិច្ចព្រមព្រៀងនោះនៅឡើយ។

បន្ទប់ស្ថានការណ៍នៃអង្គការសង្គមស៊ីវិលនៅកម្ពុជា អំពាវនាវឲ្យរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច
បញ្ឈប់ការប្រើប្រាស់ស្ថាប័នរដ្ឋ ស្ថាប័នតុលាការ អាជ្ញាធរ និងកងកម្លាំងសន្តិសុខ ដើម្បីបំបិទបិទប្រយោជន៍នយោបាយ
ដែលហួសពីដែនកំណត់នៃក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់។ រាជរដ្ឋាភិបាលត្រូវបើកទីលានប្រជាធិបតេយ្យឡើងវិញ
ដោយគ្មានលក្ខខណ្ឌខាងនយោបាយ ដើម្បីស្តារឡើងវិញនូវសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ដែលជាសេរី
ភាពមូលដ្ឋាន និងបាត់គ្រឹះនៃប្រជាធិបតេយ្យ។ ជាមួយគ្នានេះ ដើម្បីស្តារឡើងវិញនូវនីតិវិធីដែលអនុវត្តច្បាប់ត្រឹម
ត្រូវ គណបក្សទាំងពីរត្រូវធានាឲ្យបាននូវឯករាជ្យស្ថាប័នតុលាការ និងស្ថាប័នរដ្ឋនានា ដោយពិនិត្យ និងពិភាក្សាឡើង
វិញលើច្បាប់សំខាន់ៗដូចជា ច្បាប់ចំនួនបីពាក់ព័ន្ធនឹងវិស័យតុលាការ ដោយពិចារណាលើអនុសាសន៍របស់ អង្គការ
សង្គមស៊ីវិល និងអ្នកជំនាញការអន្តរជាតិដែលធ្លាប់បានផ្តល់នាពេលកន្លងមក។

បន្ទប់ស្ថានការណ៍នៃអង្គការសង្គមស៊ីវិលនៅកម្ពុជា អំពាវនាវឲ្យគណបក្សទាំងពីរក៏ត្រូវអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀង១៤ចំណុច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ រួមបញ្ចូលទាំងកំណែទម្រង់ការបោះឆ្នោតវិសេសមេភូមិ និងការបង្កើតច្បាប់ស្តីពីហិរញ្ញវត្ថុគណបក្សនយោបាយ ដែលគណបក្សទាំងពីរធ្លាប់បានព្រមព្រៀងគ្នាក្នុងការចរចានាពេលកន្លងមក។ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការអនុវត្តន៍កិច្ចសន្យា គណបក្សទាំងពីរត្រូវដាក់ចេញនូវផែនការសកម្មភាព និងកំណត់កាលបរិច្ឆេទនៃលទ្ធផលសំរេចនៃកំណែទម្រង់ដែលចែងក្នុងកិច្ចព្រមព្រៀងទាំងនោះឲ្យបានជាក់លាក់។ បន្ទប់ស្ថានការណ៍នៃអង្គការសង្គមស៊ីវិលនៅកម្ពុជា សូមចូលរួមផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងការកំណែទម្រង់សំខាន់ៗ ៖

- ♦ គណៈកម្មាធិការចម្រុះនៃគណបក្សទាំងពីរ ត្រូវចែងលំអិតអំពីការប្រព្រឹត្តិទៅនៃកំណែទម្រង់សំខាន់ៗរួមមាន កំណែទម្រង់បោះឆ្នោត និងស្ថាប័នរៀបចំការបោះឆ្នោត និងតុល្យភាពអំណាចនៅក្នុងរដ្ឋសភាដោយផ្អែកលើកិច្ចព្រមព្រៀងទាំងនោះ។
- ♦ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ត្រូវសម្រេចបានយ៉ាងយូរត្រឹមខែវិច្ឆិកា ឆ្នាំ២០១៤។
- ♦ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត និងការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីមួយត្រូវសម្រេចឲ្យបានស្របតាមស្មារតីនៃកិច្ចព្រមព្រៀងយ៉ាងយូរត្រឹមចុងឆ្នាំ២០១៤ ដើម្បីឲ្យគណៈកម្មាធិការថ្មីមួយនេះមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។
- ♦ ការបង្កើតបញ្ជីឈ្មោះបោះឆ្នោតថ្មីមួយដែលត្រូវបានបង្កើត តាមរយៈការផ្លាស់ប្តូរប្រព័ន្ធចុះឈ្មោះបោះឆ្នោតត្រូវសម្រេច យ៉ាងយូរត្រឹមដើមឆ្នាំ២០១៦ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតបន្ទាប់។

បន្ទប់ស្ថានការណ៍នៃអង្គការសង្គមស៊ីវិលអំពាវនាវ ដល់សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ចូលរួមឃ្លាំមើលយ៉ាងសកម្ម និងជម្រុញការអនុវត្តន៍កំណែទម្រង់នៃកិច្ចព្រមព្រៀងទាំងនោះក្នុងការធានាឲ្យបាន ការគោរពតាមគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

បន្ទប់ស្ថានការណ៍នៃអង្គការសង្គមស៊ីវិលមានមោទនភាពជាប្រវត្តិសាស្ត្រ ចំពោះការចូលរួមរបស់ខ្លួនឃ្លាំមើល តស៊ូមតិ និងផ្តល់អនុសាសន៍ក្នុងដំណើរការថ្ងៃបោះឆ្នោតឆ្នាំ២០១៣ និង ក្រោយពេលបោះឆ្នោតដែលបាននាំមកនូវដំណើរការ រដ្ឋសភាដែលនឹងមានពហុបក្ស និងការសន្យាកំណែទម្រង់ដើម្បីពង្រឹងដំណើរការប្រជាធិបតេយ្យ និងការបោះឆ្នោត។

បន្ទប់ស្ថានការណ៍នៃអង្គការសង្គមស៊ីវិលបានសន្មត់ការបញ្ចប់បេសកកម្មរបស់ខ្លួនចាប់ពីពេលថ្ងៃនេះតទៅ។ សម្ព័ន្ធ កំណែទម្រង់បោះឆ្នោត (ERA) ក្រុមការងារនៃអង្គការសង្គមស៊ីវិល និងវេទិកាមួយចំនួននឹងបន្តបេសកកម្មដើម្បីចូលរួមពង្រឹងការអនុវត្តន៍នៃកិច្ចព្រមព្រៀងនយោបាយទាំងនោះ និងលើកស្ទួយការបង្រួបបង្រួម និងផ្សះផ្សាជាតិ ព្រមទាំងចូលរួមការលើកកម្ពស់ការគោរព និងការពារសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ជាតិប្រកបដោយនិរន្តរភាព។



ក្រោយការធ្វើពិភាក្សាមិនចូលប្រជុំសភា របស់គណបក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោតជាតិ ឆ្នាំ២០១៣ ជិតមួយឆ្នាំ នាថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០១៤ បេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិទាំង៥៥ រូប បានចូលក្រាបបង្គំព្រះមហាក្សត្រ ដើម្បីធ្វើសច្ចាប្រណិធាន។



**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ**

**សេចក្តីប្រកាសពីសភា
ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា ជាសាធារណៈ ទី៥
ថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០១៤**

អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង៨:០០នាទីព្រឹក រដ្ឋសភាដែលបានប្រជុំជាសាធារណៈ បានបន្តសម័យប្រជុំរដ្ឋសភាជាសាធារណៈទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ប្រធានរដ្ឋសភា និងមានវត្តមានតំណាងក្រុមប្រឹក្សាសភាសាស្រី៤០នាក់ ចំនួន១២២រូប ដោយមានរបៀបវារៈ ចំនួនបី៖

- ១-ការបោះឆ្នោតជ្រើសតាំង**ក្រុមប្រឹក្សាសភា** ចូល ក្លែង ជាអនុប្រធានទី២ នៃរដ្ឋសភា
 - ២-ការបោះឆ្នោតជ្រើសតាំង **ក្រុមប្រឹក្សាសភា** ជាអនុប្រធានទី១ នៃរដ្ឋសភា
 - ៣-ការបោះឆ្នោតជ្រើសតាំង**ក្រុមប្រឹក្សាសភា** ចូល ក្លែង ជាអនុប្រធានទី២ នៃរដ្ឋសភា។
- ជាលទ្ធផលអង្គប្រជុំរដ្ឋសភាបានសម្រេចដូចខាងក្រោម៖
- ១-អង្គសភាបានអនុម័តយល់ព្រមលើរបៀបវារៈ ដោយសំឡេងយល់ព្រមចំនួន ១២២ សំឡេង។
 - ២-អង្គសភាបានបោះឆ្នោតជ្រើសតាំង **ក្រុមប្រឹក្សាសភា** ចូល ក្លែង ជាអនុប្រធានទី២ នៃរដ្ឋសភា ដោយសំឡេងប្រកបដោយចីរភាព ចំនួន១២២ សំឡេង។
 - ៣-អង្គសភាបានបោះឆ្នោតជ្រើសតាំង **ក្រុមប្រឹក្សាសភា** ក៏ម ឆុន ជាអនុប្រធានទី១ នៃរដ្ឋសភា ដោយសំឡេងប្រកបដោយចីរភាព ចំនួន១២២ សំឡេង។
 - ៤-អង្គសភាបានបោះឆ្នោតជ្រើសតាំង**ក្រុមប្រឹក្សាសភា** ចូល ក្លែង ជាអនុប្រធានទី២ នៃរដ្ឋសភា ដោយសំឡេងប្រកបដោយចីរភាព ចំនួន១២២ សំឡេង។

- ១-ឯកឧត្តម **អូន ថៃនី** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២២ សំឡេង
- ២-ឯកឧត្តម **ចាន់ ថេន** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២២ សំឡេង

- ៣-ឯកឧត្តម **ជ័យ ប៊ុន** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១១៨ សំឡេង
- ៤-ឯកឧត្តម **ប៊ុន ហ៊ុន** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២១ សំឡេង
- ៥-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ៦-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ៧-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ៨-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ៩-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ១០-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ១១-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ១២-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ១៣-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ១៤-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ១៥-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ១៦-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ១៧-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ១៨-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ១៩-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ២០-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ២១-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ២២-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ២៣-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ២៤-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ២៥-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ២៦-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ២៧-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ២៨-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ២៩-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ៣០-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ៣១-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ៣២-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ៣៣-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ៣៤-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ៣៥-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ៣៦-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ៣៧-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ៣៨-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ៣៩-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង
- ៤០-ឯកឧត្តម **គង់ សុភា** ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតាំង ១២០ សំឡេង

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភាបានប្រកាសផ្អាកអង្គប្រជុំនៅវេលាម៉ោង ១១:៤៥នាទី ហើយសម្តេចបានជម្រាបជូនដល់សមាជិក សមាជិកា គណៈកម្មការនានាដែលទើបត្រូវបានបោះឆ្នោតជ្រើសតាំង និងបំពេញបន្ទុកសមាជិកនៅក្នុងសម័យប្រជុំនាថ្ងៃនេះ ត្រូវប្រជុំផ្ទៃក្នុងគណៈកម្មការ របស់ខ្លួនដើម្បីធ្វើការបោះឆ្នោតជ្រើសតាំង ប្រធាន អនុប្រធាន និងលេខាធិការ នៃគណៈកម្មការ នីមួយៗហើយក្រោយការណែនាំរបស់រដ្ឋសភាវិញ។

សម័យប្រជុំរដ្ឋសភាជាសាធារណៈទី៥នេះបានបញ្ចប់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៤ វេលាម៉ោង៨:០០ព្រឹក។

អាស្រ័យដ្ឋានប្រជុំប្រធានដ្ឋានសមាធិការសាធារណជនមេត្តាជ្រាប។

រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤



សេចក្តីផ្តើមការណ៍រួម

ស្តីពី សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា និងអ្នកជំនាញឯករាជ្យ យល់ឃើញថា កិច្ចព្រមព្រៀងដំណោះស្រាយនយោបាយ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានផ្តល់គោលការណ៍ជាមូលដ្ឋានមួយចំនួន ដើម្បីនាឲ្យដំណើររដ្ឋសភាមានប្រសិទ្ធភាព និងតម្លាភាព ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងរបបសភានិយមនៅកម្ពុជា។

កិច្ចព្រមព្រៀងដំណោះស្រាយនយោបាយនេះបានបញ្ជាក់ច្បាស់ថាត្រូវ «សិក្សា និងធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា» ដើម្បីធានា ១)ក្នុងការរៀបចំឲ្យមានការបែងចែកអំណាចដាច់ពីគ្នា រវាងអំណាច នីតិប្បញ្ញត្តិ និងអំណាចនីតិប្រតិបត្តិ ដើម្បីឲ្យស្ថាប័នរដ្ឋសភាអាចបំពេញតួនាទី

របស់ខ្លួនបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព ២)ការលើកកម្ពស់តួនាទី និងសិទ្ធិអំណាចរបស់គណបក្សមានអាសនៈក្នុង រដ្ឋសភាដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល និង ៣) ការរៀបចំបែងចែកសិទ្ធិ និងអំណាចដឹកនាំស្ថាប័នរដ្ឋសភា ដោយបែងចែកតួនាទីដឹកនាំនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា តាមរូបមន្ត ០៧ ទល់ ០៦ ដែលគណបក្សដឹកនាំរាជរដ្ឋាភិបាលមានសមាសភាព០៧រូប និងគណបក្សមិនចូលរួមក្នុងរាជរដ្ឋាភិបាល ដែលមានអាសនៈក្នុងសភា មានសមាសភាព០៦រូប នៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍។ គណបក្សដឹកនាំរាជរដ្ឋាភិបាល និងគណបក្សមិនចូលរួមក្នុងរាជរដ្ឋាភិបាលដែលមានអាសនៈក្នុងរដ្ឋសភាមានតួនាទីដឹកនាំគណៈកម្មការជំនាញចំនួន០៥ស្មើគ្នា។

ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា និងអ្នកជំនាញឯករាជ្យ យល់ឃើញថា កិច្ចព្រមព្រៀងដំណាក់កាលទី០១ស្តីពីការចរចាធ្វើសេចក្តីព្រាងវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៤ របស់ក្រុមការងារនៃគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ មិនទាន់បានអនុវត្តចំណុចសំខាន់ៗនៃកិច្ចព្រម ព្រៀងថ្ងៃទី២២ កក្កដា ២០១៤ ប៉ុន្តែក្រុមការងារនៃគណបក្សទាំងពីរ បានសន្យាថា និងបន្តការពិភាក្សានៅតំណាក់ទីពីរ។

ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា និងអ្នកជំនាញឯករាជ្យ សូមផ្តល់នូវអនុសាសន៍សំខាន់ៗបន្ថែមក្នុងការធ្វើវិសោធនកម្មកែប្រែ ឬការបន្ថែមខ្លឹមសារមាត្រាច្បាប់រដ្ឋធម្មនុញ្ញ និងប្រការបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងមាត្រា១២០ ថ្មីនៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដូចខាងក្រោម៖

- រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុងថ្មី ដោយមតិពីភាគីនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ក្នុងករណីមិនមានបទបញ្ជាផ្ទៃក្នុងថ្មី បទបញ្ជាផ្ទៃក្នុងនៃអាណត្តិចុងក្រោយត្រូវចូលជាធរមាន។ (មាត្រា៨២ថ្មី នៃរដ្ឋធម្មនុញ្ញ និងប្រការ ៨២ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា)

- បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ត្រូវចែងអំពីការបែងចែកអំណាច ដឹកនាំរដ្ឋសភាក្នុងចំណោមគណបក្សមានអាសនៈក្នុងរដ្ឋសភាដែលមានសមាសភាពបុរស និងស្ត្រី ដូចរូបមន្តកិច្ចព្រមព្រៀងដំណោះស្រាយនយោបាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ (ប្រការ ០២ថ្មី (ពីរ) និង ១០ថ្មី(ពីរ) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា)
- គណៈកម្មាធិការអចិន្ត្រៃយ៍ ឬគណៈកម្មការជំនាញនីមួយៗ នៃរដ្ឋសភាត្រូវកំណត់ពេល ០១ (មួយ) ថ្ងៃ ក្នុង ០១ (មួយ) សប្តាហ៍ ដើម្បីធ្វើសវនាការសាធារណៈ ជជែកដេញដោល ដោយកោះហៅជនពាក់ព័ន្ធមកបំភ្លឺលើសេចក្តីព្រាង និងសេចក្តីស្នើច្បាប់ និង ការអនុវត្តច្បាប់ជាធរមាន។ ទោះបីយ៉ាងណាក៏ដោយ សម័យប្រជុំសម្រាប់ឆ្លើយសំណួរខាងលើនេះ មិនអាចបើកលទ្ធភាពឲ្យមានការបោះឆ្នោតប្រភេទណាមួយបានឡើយ។ គណៈកម្មាធិការអចិន្ត្រៃយ៍មានអំណាចទទួលពិនិត្យបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។ (ប្រការថ្មីបមន្តមកក្នុងជំពូក៣ នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា)
- កំណត់ហេតុទាំងអស់ និងឯកសារដទៃទៀតរបស់រដ្ឋសភា ត្រូវរក្សាទុកនៅក្នុងអគ្គលេខាធិការ ដ្ឋាន និង ជាសាធារណៈ លើកលែងតែជាកំណត់ហេតុ និងឯកសារទាំងឡាយណាដែលសំរេចដោយគណៈកម្មាធិការអចិន្ត្រៃយ៍ថាអាចប៉ះពាល់ដល់សន្តិសុខជាតិ។ (ប្រការ១៨ នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា)។ អគ្គលេខាធិការដ្ឋានត្រូវរៀបចំឲ្យមានបទបញ្ជារដ្ឋបាល ដើម្បីធានាសិទ្ធិប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាន និងចូលរួមក្នុងព្រឹត្តិការណ៍សាធារណៈរបស់រដ្ឋសភា។ (ប្រការថ្មី បញ្ចូលទៅក្នុងជំពូកទី ៤)។
- គណៈកម្មការជំនាញនៃរដ្ឋសភា ត្រូវកោះហៅអ្នកព្រាងច្បាប់ និងអ្នកស្នើច្បាប់មកសាកសួរអំពីសេចក្តីព្រាង និងសេចក្តីស្នើច្បាប់ ក្នុងសវនាការសាធារណៈ។ អ្នកតែងព្រាងច្បាប់ ឬអ្នកតែងសេចក្តីស្នើច្បាប់ មានសិទ្ធិចូលរាយការណ៍ជម្រាបគណៈកម្មការដែលពិនិត្យសេចក្តីស្នើនោះ។ (ប្រការ២៣ នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា)
- ចម្លើយផ្ទាល់មាត់ ឬលាយលក្ខណ៍អក្សររបស់នាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រី ត្រូវធ្វើឡើងក្នុងរយៈពេលដប់ប្រាំថ្ងៃបន្ទាប់ពីទទួលបានសំណួរ។ ចំពោះចម្លើយផ្ទាល់មាត់តំណាងរាស្ត្រដាក់សំណួរ និងរាជរដ្ឋាភិបាលមានសិទ្ធិទទួលបានពេលវេលាស្មើគ្នាក្នុងការជជែកដេញដោល។ ចំពោះ ចម្លើយជាលាយលក្ខណ៍អក្សរ តំណាងរាស្ត្រដាក់សំណួរមានសិទ្ធិឆ្លើយតបក្នុងរដ្ឋសភាក្នុងរយៈពេលស្មើគ្នានឹងការអានចម្លើយជាលាយលក្ខណ៍អក្សររបស់រាជរដ្ឋាភិបាល។ (ប្រការ៣២ នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា)
- ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំណាងរាស្ត្រចំនួនសាមសិបយ៉ាងតិច ទើបរដ្ឋសភាលើកយកមកពិភាក្សាបាន។ ប្រសិនបើមានញត្តិបន្ទោសសមាជិកគណៈរដ្ឋមន្ត្រី ឬរាជរដ្ឋាភិបាលពីរដង រដ្ឋសភាត្រូវបើកប្រជុំពេញអង្គពិភាក្សា និងអនុម័តជាសាធារណៈក្នុងការទម្លាក់មាជិកសមាជិកគណៈរដ្ឋមន្ត្រី ឬរាជរដ្ឋាភិបាល។ (ប្រការ៣៥ នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា)
- គណបក្សដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាលនិងមានអាសនៈច្រើនជាងនៅក្នុងរដ្ឋសភា ត្រូវបាន ទទួលស្គាល់ហើយមានសិទ្ធិបង្កើតអ្នកនាំពាក្យក្នុងការត្រួតពិនិត្យការងាររបស់រាជរដ្ឋាភិបាល ហើយ អាចស្នើសុំឲ្យមានកិច្ចពិភាក្សាតទល់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល និង មានសិទ្ធិឆ្លើយតប ដោយផ្ទាល់មាត់ ឬ ជាលាយលក្ខណ៍អក្សរទៅនឹងចម្លើយរបស់រាជរដ្ឋាភិបាលទៅនឹងសំណួររបស់តំណាងរាស្ត្រ។ (ប្រការថ្មី បញ្ចូលទៅក្នុងជំពូកទី ៩)

- សមាជិករដ្ឋសភា ត្រូវបានបង់សមាជិកភាពរបស់ខ្លួន ដោយសារសាមីខ្លួនសុំលាឈប់ជាលាយលក្ខណ៍អក្សរពីសមាជិករដ្ឋសភា ហើយបញ្ជាក់ពីមូលហេតុ និងផ្សព្វផ្សាយជាសាធារណៈ។ សាមីខ្លួនបានបង់សមាជិកភាពពីគណបក្សនយោបាយរបស់ខ្លួន ដែលមានការសម្រេចជាលាយលក្ខណ៍អក្សរ តែមិនមែនមូលហេតុដោយសារការបញ្ចេញមតិខុសឆ្គង។ (មាត្រា ១២០ថ្មី នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ)
- យ៉ាងយូរឬ(០៣)ថ្ងៃក្រោយពេលការប្រកាសលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាស្ថាពរ គណៈកម្មាធិការជាតិសម្រាប់ការបោះឆ្នោត ត្រូវរៀបចំបញ្ជីសមាជិកតំណាងរាស្ត្រដែលមានយ៉ាងតិច១២០រូបថ្វាយព្រះមហាក្សត្រ។ (មាត្រាថ្មី នៃជំពូកអំពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៃរដ្ឋធម្មនុញ្ញ)
- គណៈបក្សនយោបាយមានអាសនៈក្នុងរដ្ឋសភាតិចជាងដប់ មានសិទ្ធិបង្កើតក្រុមរបស់ខ្លួនចំនួនមួយ(០១) ក្រុម។ (ប្រការ៤៨ថ្មី (ពីរ) បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា)

ក្រុមអង្គការសង្គមស៊ីវិល និងអ្នកជំនាញឯករាជ្យ បានរៀបចំសេចក្តីស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងមាត្រា១២០ថ្មី នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដូចដែលមានភ្ជាប់ជាមួយសេចក្តីថ្លែងការណ៍នេះ។ ក្រុមអង្គការសង្គមស៊ីវិល និងអ្នកជំនាញឯករាជ្យត្រៀមរួចជាស្រេចក្នុងការចូលរួមបកស្រាយ សេចក្តីស្នើវិសោធនកម្មទាំងនេះ ទៅក្រុមការងារគណបក្សនយោបាយទាំងពីរ ឬក្រុមសមាជិកតំណាងរាស្ត្រ ឬក្រុមបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ ប្រសិនបើគណបក្សទាំងពីរផ្តល់ ឱកាសឲ្យក្រុមអង្គការសង្គមស៊ីវិល និងអ្នកឯករាជ្យ។



សន្និសីទសារព័ត៌មានស្តីពី «សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា»

កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ នៅទីស្នាក់ការកណ្តាលខុមហ្វ្រែល

សកម្មភាពមួយចំនួននៅតាមខេត្ត ក្នុងការផ្សព្វផ្សាយវេទិកាសួរអ្នកតំណាង



ខុមហ្វ្រែល បាននិងកំពុង ផលិតគម្រោងថ្មីមួយទៀតដែល មានឈ្មោះថា **វេទិកាសួរអ្នកតំណាង** ជាភាសាអង់គ្លេស **"Ask Your MP"** ដែលពុំធ្លាប់មាននៅក្នុងប្រទេសកម្ពុជានាពេល កន្លងមក។ គម្រោងនេះឲ្យប្រជាពលរដ្ឋ និងតំណាងរាស្ត្រ មានឱកាស ធ្លាក់ប្តូរព័ត៌មាន និងមតិយោបល់គ្នា។ ប្រជា ពលរដ្ឋអាចលើកសំណួរ ឬមតិយោបល់ទៅកាន់អ្នកតំណាង ដោយប្រើប្រាស់មធ្យោបាយដែលបានផ្តល់ជូនដោយគម្រោង នេះដូចជា៖ ការធ្វើសារជាអក្សរតាមរយៈទូរស័ព្ទ សារអេឡិចត្រូនិច (អ៊ីម៉ែល) គេហទំព័រ Facebook ឬគេហទំព័រសម្លេង ម្ចាស់ឆ្នោត និងការធ្វើសារជាសម្លេងតាមរយៈទូរស័ព្ទ (Freedom Fone)។



សកម្មភាពមួយចំនួននៅតាមខេត្ត ក្នុងការផ្សព្វផ្សាយវីដេអូនៃកិច្ចពិភាក្សា តុល្យលស្តីពីកំណែទម្រង់ការបោះឆ្នោត



ប្រធានបទទី៥ ក្នុងចំណោមប្រធានបទទាំង៩ មាន៖ ការកែទម្រង់គ.ជ.ប ការកែទម្រង់ការចុះឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយ យន្តការដោះស្រាយបណ្តឹង និងជម្លោះបោះឆ្នោត ហិរញ្ញវត្ថុគណបក្សនយោបាយសម្រាប់ការឃោសនាបោះឆ្នោត។ ប្រធានបទទាំង០៥ នេះត្រូវបានបន្តផ្សព្វផ្សាយ និងអប់រំទៅដល់ម្ចាស់ឆ្នោតតាមរយៈការចាក់បញ្ចាំងជាវីដេអូ ទៅតាមបណ្តាខេត្តនានា ក្រោមការសម្របសម្រួលដោយបណ្តាញខុមហ្វ្រែល។



សេចក្តីផ្តើមការសង្ខេប ភ្នំព្នំ

លក្ខណៈពិសេសៈ លក្ខណៈសម្បត្តិ និងចំណេះដឹងសេដ្ឋកិច្ច

សេចក្តីសង្ខេបការសង្ខេបនៃការសង្ខេប

យើងខ្ញុំជាយុវជនខ្មែរក្រុងខ្មែរ មកពីសាកលវិទ្យាល័យចំនួនប្រាំមួយ (៩) នៅក្នុងតំបន់ភ្នំពេញ បានចូលរួមវិភាគយុវជនស្តីពី **- ការជ្រើសរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត** - កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ នៅក្នុងតំបន់ភ្នំពេញ។

យើងស្វាគមន៍ចំពោះមធ្យោបាយដោយសន្តិវិធីរបស់គណបក្សជាប់ឆ្នោតទាំងពីរក្នុងការបោះឆ្នោតយុវជនយោធាយុវជនសម្រេចបានក្តីគ្រប់គ្រងប្រព័ន្ធគណបក្សរៀបចំការបោះឆ្នោតមួយ ដើម្បីធានាឱ្យក្តីតម្លៃនៃការបោះឆ្នោត ជាពិសេសគឺការជ្រើសរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី។

ជំនួយដើម្បីរួមចំណែកក្នុងការស្តារប្រព័ន្ធ គ.ជ.បថ្មីមានលក្ខណៈឯករាជ្យ អព្យាក្រឹត្យ និងអាចបញ្ចូលបាននូវបញ្ហាផ្សេងៗក្រោយការបោះឆ្នោតនោះ យើងខ្ញុំជាយុវជនដែលបានតែសិក្សាសិក្សាដោយឡែកក្នុងវិស័យជាតិចេញនូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

១. លក្ខណៈសម្បត្តិរបស់សមាជិក គ.ជ.ប ថ្មី

- ពុំទាំងពីរភាគទីដែលមានសញ្ជាតិខ្មែរពីកំណើត។
- ត្រូវមានអាយុចាប់ពី៣០ឆ្នាំឡើងទៅ។
- ត្រូវមានបទពិសោធន៍ការងារយោធាយោធន៍ ដែលទាក់ទងនឹងវិស័យបោះឆ្នោត ការទូត ច្បាប់ គុណការ រដ្ឋបាលការព្រមគ្រង សង្គម និងសេដ្ឋកិច្ច ហើយត្រូវបញ្ចប់ថ្នាក់ឧត្តមសិក្សាឡើងទៅ។
- មិនត្រូវជា ញាតិសាច់ខ្លួនរបស់ថ្នាក់ដឹកនាំគណបក្សនយោបាយ និងមិនមែនជាញាតិសាច់ខ្លួននឹងគ្នា។
- មិនត្រូវបានដែលជាប់ពន្ធនាគារ។
- ជាមនុស្សស្មោះត្រង់ អព្យាក្រឹត្យ បើកចំហ មានគណនេយ្យភាព គួរគោរព និងគិតប្រយោជន៍ជាតិជាដំបូង និងជាមនុស្សដែលប្រើប្រាស់ធានាសេចក្តីសុខដុមរងនូវការបោះឆ្នោតដោយបញ្ញា។

២. តម្លាភាព និងការបើកចំហក្នុងការជ្រើសរើសសមាជិក គ.ជ.ប ថ្មី

- ដើម្បីធានាឱ្យមានតម្លាភាព និងបើកចំហ យើងខ្ញុំសូមទាញយកចេញពីការសិក្សាសិក្សាស្រាវជ្រាវនេះប្រកាសជ្រើសរើសបេក្ខជន គ.ជ.ប ថ្មី ជាសាធារណៈដោយផ្អែកលើតំណែងតាមរយៈប្រព័ន្ធប្រជុំគ្នាឡើយទាំងអស់(ទូរទស្សន៍ វីដេអូ កាសែត គេហទំព័រ ចម្រើនកាសែតស្ថាប័នផ្សេងៗ ប្រព័ន្ធប្រព័ន្ធផ្សព្វផ្សាយ ក្នុងរយៈពេលបីខែ មុនការជ្រើសរើស។
- ប្រព័ន្ធប្រជុំគ្នាឡើយតាមសមាជិក គ.ជ.ប ថ្មី ត្រូវតែប្រើប្រាស់ដោយសេរីសាមញ្ញ។
- បេក្ខជនត្រូវបង្ហាញពីជំនាញ និងនិរន្តរៈរបស់ខ្លួនទៅសាធារណជនទូទៅឱ្យបានដឹង។
- ដំណើរការជ្រើសរើសបេក្ខជនសាមាជិក គ.ជ.ប ថ្មី ត្រូវមានការត្រួតពិនិត្យដោយសាធារណៈ។
- មានការចាត់វិធានការតាមទូរទស្សន៍ជាតិ និងប្រព័ន្ធប្រជុំគ្នាឡើយរបស់រដ្ឋសភា នៅពេលស្តារសន្តិសុខបេក្ខជននៅគ្រប់ដំណាក់កាល។
- ត្រូវបង្កើតយុទ្ធភាព ដែលអនុញ្ញាតឱ្យសាធារណជនធ្វើការពិនិត្យ និងវាយតម្លៃបេក្ខជនសាមាជិកគ.ជ.ប មុនជាការឱ្យរដ្ឋសភាស្តាប់សេចក្តីទុកចិត្ត។ ក្នុងករណីដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនទទួលបានយោបល់របស់សាធារណជន ត្រូវមានបញ្ជាក់បញ្ចប់សាធារណៈបានច្បាស់លាស់។

- និង បង្កើតជាវិសាមញ្ញភាពដោយមានកិច្ចពិភាក្សា និងសេចក្តីយោបល់ រវាងបេក្ខជនជា សមាជិកទាំងឡាយ និងប្រជាពលរដ្ឋទូទៅ និងមានចាត់វិធានការដើម្បីឱ្យមានការស្រាវជ្រាវ និងឯកភាព។

ក្រុមបេក្ខជនយើងខ្ញុំនឹងបន្តតាមដានដំណើរការបង្កើតច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងដំណើរការជ្រើសរើសសមាជិក គ.ជ.ប ថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សេចក្តីសង្ខេបនៃការសង្ខេប

- កញ្ញា កោល សិលា	តំណាងយុវជនចូលរួមវិភាគ	០១៦ ៧១៨ ៤៨៦
- កញ្ញា ពុទ្ធ ស្រីតា	តំណាងយុវជនចូលរួមវិភាគ	០៩៦ ៣៣៤ ៤១២៥
- លោក យ៉ាយ ចៅស្រែង	តំណាងយុវជនចូលរួមវិភាគ	០៦៩ ៩៤៤ ៤៤៩
- កញ្ញា ស៊ីង យ៉ែណាត	តំណាងយុវជនចូលរួមវិភាគ	៩១៦ ៦៩៦ ០៦៩
- លោក សុទ្ធ ម៉ិនឃឿន	តំណាងយុវជនចូលរួមវិភាគ	០៩៣ ៤០៤ ៩៤៩
- លោក យ៉ឹម លាងហ្ន៎	តំណាងយុវជនចូលរួមវិភាគ	០១៦ ៤៦៣ ៤៤១
- លោក ខេង រដ្ឋា	តំណាងយុវជនចូលរួមវិភាគ	០១៩ ៩៤២ ៨៦៤
- លោក បេ អិញហ៊ាន	តំណាងយុវជនចូលរួមវិភាគ	០១០ ៤០២ ៤៨៣
- លោក រ៉ែ ភារី	តំណាងយុវជនចូលរួមវិភាគ	០៩៣ ៩៤៩ ៩៤៣
- លោក ហ៊ី សិត	តំណាងយុវជនចូលរួមវិភាគ	០៩៦ ៣៩៧ ៣១៩៨
- លោក នន ចាន់ដាវ៉ាឆោ	តំណាងយុវជនចូលរួមវិភាគ	០១៧ ៩៧៧ ៨០២
- លោក ខូ សំណាង	តំណាងយុវជនចូលរួមវិភាគ	០១៦ ៩១៩ ២០២
- លោក ជា ដាវ៉ា	តំណាងយុវជនចូលរួមវិភាគ	០៩៧ ៩៤៤ ៧០៣៩
- លោក ថេង ភី	តំណាងយុវជនចូលរួមវិភាគ	០៩៣ ៤៨៨ ៦៩៣
- លោក ចិន ភី	តំណាងយុវជនចូលរួមវិភាគ	០៨៦ ៩២៤ ០០១
- លោក សុទ្ធ ច័ន្ទធារ	តំណាងយុវជនចូលរួមវិភាគ	០៩៨ ៩៤៨ ០០៩
- លោក យូ ឃី	តំណាងយុវជនចូលរួមវិភាគ	០៩៦ ៩៦៩ ៦៩៤៣
- លោក ហាក់ ប៉ងប៉ែង	តំណាងយុវជនចូលរួមវិភាគ	០៩៣ ៩១២ ១០៨
- លោក យន ណង	តំណាងយុវជនចូលរួមវិភាគ	០១៩ ៩០១ ២២៣

អង្គការ សមាគមក្រៅរដ្ឋាភិបាល រួមមាន គណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ក្រុមប្រឹក្សាយុវជនកម្ពុជា សមាគមយុវជនខ្មែរ អង្គការយុវជន និងកុមារដើម្បីសេរីភាព និងអង្គការសកាយុវជនខ្មែរដែលបានរៀបចំ **វេទិកា យុវជន** ស្តីពី “**ការជ្រើសរើសសមាជិកគណៈកម្មការជាតិរៀបចំបោះឆ្នោត (គ.ជ.ប)**” ថ្មី កាលពីថ្ងៃ ១៣ ខែ សីហា ឆ្នាំ ២០១៤ ។

វេទិកាយុវជននេះរៀបចំឡើងក្នុងគោលបំណង៖

១. ពិភាក្សា និងផ្តល់យោបល់អំពី លក្ខណៈវិនិច្ឆ័យ និងលក្ខណៈសម្បត្តិរបស់សមាជិក គ.ជ.ប ថ្មី។
២. ពិភាក្សា និងផ្តល់យោបល់អំពីការបើកទូលាយឱ្យសាធារណៈជនពិនិត្យ និងវាយតម្លៃបេក្ខជន ដែលជា សមាជិក គ.ជ.ប ថ្មី មុនការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា។
៣. រៀបចំឬត្តិស្តីពីជំហររបស់ក្រុមយុវជនលើលក្ខណៈវិនិច្ឆ័យ និងលក្ខណៈសម្បត្តិរបស់សមាជិក គ.ជ.ប ថ្មី និងការបើកទូលាយឱ្យសាធារណៈជនពិនិត្យ និងវាយតម្លៃបេក្ខជនដែលជាសមាជិក គ.ជ.ប ថ្មី មុនការផ្តល់សេចក្តី ទុកចិត្តដោយរដ្ឋ។



សកម្មភាពនៃការពិភាក្សាក្រុម របស់យុវជន ដើម្បីផ្តល់យោបល់អំពីលក្ខណៈវិនិច្ឆ័យ និងលក្ខ ណៈសម្បត្តិរបស់សមាជិក គ.ជ.ប ថ្មី។



**ការស្នើសុំសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត
ដើម្បីឱ្យស្ត្រីចូលរួមកាន់តែច្រើនឱ្យមានសមភាពរវាងស្ត្រី និងបុរស
នៅក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចចិត្ត**

វិសមភាពនៃតំណាងរវាងស្ត្រី និងបុរសក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចចិត្តនៅតែបន្តដែលធ្វើឱ្យមានការរាំងស្ទះដល់ការអនុវត្តសិទ្ធិរវាងស្ត្រី និងបុរសចាប់តាំងពីស្ថាប័នជាតិរហូតដល់ថ្នាក់មូលដ្ឋានរួមមាន ព្រឹទ្ធសភា រដ្ឋសភា ក្រសួង និងស្ថាប័ននានា មន្ទីរ រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងស្ថាប័នរៀបចំការបោះឆ្នោតផងដែរ។ មូលហេតុចម្បងនៃបញ្ហានេះ គឺដោយសារ កម្ពុជាខ្វះគោលនយោបាយជាក់លាក់ជាលាយលក្ខណ៍អក្សរដែលជាវិធានការវិជ្ជមាន និងមាត្រាមួយចំនួននៃច្បាប់ដើម្បីគាំទ្រ និងផ្តល់ឱកាសឱ្យស្ត្រី-បុរសចូលរួមស្មើគ្នាលើតួនាទីសម្រេចចិត្តក្នុងវិស័យសាធារណៈ និងវិស័យនយោបាយ ។ ការខ្វះខាតនេះ បណ្តាល

ឱ្យផែនការអភិវឌ្ឍន៍ជាតិមិនបានសម្រេចតាមគោលដៅដូចបានកំណត់ ថែមទាំងខកខានការអនុវត្តកាតព្វកិច្ចរដ្ឋជាភាគីស្របទៅតាមអនុសញ្ញាអន្តរជាតិស៊ី-ដ (CEDAW) ដូចមានចែងក្នុងមាត្រា៣ថា «ក្នុងគ្រប់វិស័យ ជាពិសេស វិស័យនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌ រដ្ឋត្រូវចាត់វិធានការសមស្របទាំងអស់រួមមានការធ្វើច្បាប់ផង ដើម្បីធានាការអភិវឌ្ឍន៍ និងការរីកចម្រើនពេញលេញរបស់ស្ត្រី ដើម្បីធានាឱ្យស្ត្រីប្រើប្រាស់ និងអាស្រ័យផលសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានដោយសមភាពជាមួយបុរស» ។

ដោយយោងលើបុព្វហេតុទាំងអស់ខាងលើនេះហើយ អង្គការសង្គមស៊ីវិលបានរកឃើញ និងរួមមតិតាមផ្តល់នូវអនុសាសន៍សំខាន់ៗ៖ ពាក់ព័ន្ធនឹងការលើកកម្ពស់សមភាពរវាងស្ត្រី និងបុរសចូលរួមក្នុងវិស័យនយោបាយ និងនៅថ្នាក់សម្រេចចិត្ត និងស្នើសុំសោធនកម្មរដ្ឋធម្មនុញ្ញ ជំពូកទី៣ មាត្រា៣៤ថ្មី ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង

តំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រង់មាត្រា៣៧ថ្មី មាត្រា៣៨ថ្មីនៃជំពូកទី៤ និង មាត្រា១២០ថ្មីនៃជំពូកទី៩ ព្រមទាំងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រង់មាត្រា៤៩ថ្មី (មាត្រា៩៨ចាស់) នៃជំពូកទី៧ ក្នុងគោលបំណងចង់ឱ្យមានការធានាថា បេក្ខភាពស្ត្រី

ត្រូវបានឈរឈ្មោះក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ដោយដាក់ឆ្លាស់រវាងស្ត្រី និងបុរសតាមលំដាប់លេខរៀងពីលើដល់ក្រោម និងធ្វើឱ្យមានសមភាពយេនឌ័រពិតប្រាកដដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

សេចក្តីលំអិតនៃការស្នើសុំសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតមានដូចខាងក្រោម ៖

រដ្ឋធម្មនុញ្ញ៖ ជំពូកទី៣ «អំពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ»

មាត្រា៣៤ថ្មី (ស្នើកែប្រែ)

*ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត ។

*ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត ។

*ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ២៥ឆ្នាំ អាចឈរឈ្មោះឲ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ ។

*ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច ៤០ឆ្នាំអាចឈរឈ្មោះឲ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា ។

បទប្បញ្ញត្តិបន្ថយ **ឬលើកតម្កើង**សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត ។

**ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ៖**

ជំពូកទី៤ « ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ»

មាត្រា៣៧ថ្មី (ស្នើកែប្រែ)

ការបើកបញ្ជីចុះឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ត្រូវចាប់ផ្តើមកៅសិប (៩០)ថ្ងៃ មុនថ្ងៃបោះឆ្នោត ។

ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាផ្លូវការ គណបក្សនយោបាយត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមបែបបទកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មកគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត យ៉ាងយូរចិតសិប (៧០)ថ្ងៃ មុនថ្ងៃបោះឆ្នោតដោយភ្ជាប់មកជាមួយ៖

១- សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅ ក្រសួងមហាផ្ទៃមួយច្បាប់ ។

២- ឈ្មោះគណបក្សនយោបាយជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញា សម្គាល់គណបក្សនយោបាយ ។

៣- អាសយដ្ឋាននៃទីស្នាក់ការកណ្តាលរបស់គណបក្សនយោបាយ

៤- បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសរុបទូទាំងប្រទេស ។ បញ្ជីនេះត្រូវមានបេក្ខជនពេញសិទ្ធិចំនួនយ៉ាងតិចមួយភាគបី(១/៣)នៃចំនួន អាសនៈក្នុងរដ្ឋសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ។

៥- ឈ្មោះមណ្ឌលដែលគណបក្សនយោបាយមានបំណងទៅឈរ និង បញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលទាំងនោះ ។ បញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលត្រូវមានចំនួនបេក្ខជន គ្រប់តាមចំនួនកំណត់អាសនៈ និងតាមគំរូដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផ្តល់ឲ្យ។

ចំពោះមណ្ឌលបោះឆ្នោតដែលមានអាសនៈមួយ (១) ឬពីរ (២) ត្រូវមានបេក្ខជនបម្រុងចំនួនយ៉ាងតិចបី (៣) រូប ។
បញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលនីមួយៗ ត្រូវមានបេក្ខជនស្រ្តី និងបេក្ខជនបុរសឆ្លាស់គ្នាតាមលំដាប់លេខរៀងពីលើដល់ក្រោម ។

៦-

មាត្រា៣៨ថ្មី (ស្នើកែប្រែ)

បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតាមមណ្ឌលត្រូវ ៖

១- ចុះឈ្មោះតាមលំដាប់អាទិភាពពីខ្ពស់មកទាប និងឆ្លាស់គ្នារវាងស្រ្តី និងបុរស តាមការកំណត់របស់គណបក្សនយោបាយ ។

២-

ជំពូកទី៩ «ករណីជ្រើសតាំងជំនួសសមាជិករដ្ឋសភា»

មាត្រា១២០ថ្មី (ស្នើកែប្រែ)

សមាជិករដ្ឋសភា ត្រូវបាត់បង់សមាជិកភាពរបស់ខ្លួនទៅតាមករណី ណាមួយដូចខាងក្រោម៖

*សាមីខ្លួនទទួលមរណភាព ។

*សាមីខ្លួនបាត់បង់សម្បទាវិជ្ជាជីវៈ ដោយមានលិខិតបញ្ជាក់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ។

*សាមីខ្លួនសុំលាលែងជាលាយលក្ខណ៍អក្សរ ពីសមាជិករដ្ឋសភា ដោយបញ្ជាក់ពីមូលហេតុ និងផ្សព្វផ្សាយជាសាធារណៈ ។

*សាមីខ្លួនត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទ មជ្ឈិមណាមួយ ។

*សាមីខ្លួនបាត់បង់សមាជិកភាព ពីគណបក្សនយោបាយរបស់ខ្លួន ដែលមានការសម្រេចជាលាយលក្ខណ៍អក្សរ តែមិនមែនមូលហេតុដោយសារការបញ្ចេញមតិខុសឆ្គង។

កាលបើសមាជិករដ្ឋសភារូបណាមួយ.....។

ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ៖ ជំពូកទី៧ «ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ »

មាត្រា៤៩ថ្មី (មាត្រា៩៨ចាស់) (ស្នើកែប្រែ)

ជនគ្រប់រូបដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយ ។

បញ្ជីបេក្ខជននីមួយៗត្រូវរៀបចំដោយគណបក្សនយោបាយដែលបានចុះត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែងក្នុងច្បាប់ស្តីពីគណបក្សនយោបាយ ។

បញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗត្រូវមានឈ្មោះបេក្ខជនតាមលំដាប់លេខរៀង និងឆ្លាស់គ្នារវាងស្រ្តី និងបុរសពីលើដល់ក្រោម ។

សមភាពចំពោះស្រ្តី គឺវឌ្ឍនភាពសម្រាប់ទាំងអស់គ្នា!

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការផ្អាកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៤

នៅស្របពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញសេចក្តីសម្រេច ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៤ ដោយបានសម្រេចធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតសម្រាប់ឆ្នាំ២០១៤ ចាប់ពីថ្ងៃទី០១

ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) សូមស្នើឱ្យរដ្ឋសភាពិនិត្យលទ្ធភាពក្នុងការផ្អាកដំណើរនេះ។

ដោយយោងតាមការព្រមព្រៀងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ និងថ្ងៃទី១៧ ខែមីនា ឆ្នាំ

២០១៤ ក្នុងការរៀបចំការចុះឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ព្រមទាំងកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរវាងគណបក្សទាំងពីរចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ ត្រង់ប្រការ ២ វាក្យខ័ណ្ឌទី២ បានព្រមព្រៀង “រៀបចំបញ្ជីឈ្មោះបោះឆ្នោតជាថ្មី”។



ដោយពិនិត្យឃើញឆន្ទៈនយោបាយរបស់គណបក្សដែលទទួលបានអាសនៈក្នុងរដ្ឋសភា នីតិកាលទី៥ នេះ ព្រមព្រៀងបង្កើត“បញ្ជីបោះឆ្នោតថ្មីមួយ” ដើម្បីធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប។ ម្យ៉ាងវិញទៀត ដើម្បីកុំឱ្យចំណាយថវិកាជាតិ ព្រោះថាចំណាយក្នុងដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំដែលមិនមានការបោះឆ្នោតប្រមាណជាងមួយ(១)លានដុល្លារសហរដ្ឋអាមេរិក។

ដូច្នេះសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) សូមស្នើឱ្យរដ្ឋសភាលើកសំណើទៅ គ.ជ.ប ដើម្បីផ្អាកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតសម្រាប់ ឆ្នាំ២០១៤នេះ រហូតដល់មានច្បាប់ បទបញ្ជា និងនីតិវិធីចុះឈ្មោះបោះឆ្នោត និងការបង្កើតបញ្ជីឈ្មោះបោះឆ្នោតថ្មីត្រូវបានប្រកាសឱ្យប្រើប្រាស់។

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) សូមអំពាវនាវឱ្យក្រុមការងារគណៈកម្មការចម្រុះនៃគណបក្សទាំងពីរ បន្តពិភាក្សាលើវិសោធនកម្មច្បាប់បោះឆ្នោត ជាពិសេសជំពូកស្តីពីការចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ដោយផ្ដោតសំខាន់លើការប្តូរមន្ត្រីទទួលបន្ទុកការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដោយកំណត់ឱ្យ គ.ជ.ប ជាស្ថាប័នតែមួយជំនួសក្រុមប្រឹក្សាឃុំសង្កាត់ និងសៀនឃុំ សង្កាត់ទទួលខុសត្រូវធ្វើការចុះឈ្មោះអ្នកបោះឆ្នោតថ្មីមួយ ដើម្បីធានាគុណភាពបញ្ជីឈ្មោះបោះឆ្នោត និងសិទ្ធិអ្នកបោះឆ្នោត។

ការវាយតម្លៃទៅលើកិច្ចព្រមព្រៀង

រោងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទាក់ទងកំណែទម្រង់ការបោះឆ្នោត

សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតយល់ឃើញថា ស្ថានភាពនៃកិច្ចព្រមព្រៀងរវាងក្រុមការងារចម្រុះនៃគណបក្សនយោបាយទាំងពីរ ទាក់ទងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ និងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសម្រេចគោលការណ៍សំខាន់ៗដូចជា៖

១. ការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី មួយជាស្ថាប័នរដ្ឋធម្មនុញ្ញ ដែលសមាសភាពនៃគណៈកម្មាធិការនេះ ត្រូវបានជ្រើសរើសដោយមានការចូលរួមពីក្រុមគណបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភា ដែលជំនួសការជ្រើសរើសបច្ចុប្បន្នចេញពីក្រសួងមហាផ្ទៃ និងគណៈ រដ្ឋមន្ត្រីក្រោមគណបក្សនយោបាយដឹកនាំរដ្ឋាភិបាលតែមួយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីមួយ នឹងត្រូវបានបង្កើតភ្លាមបន្ទាប់ ពីរដ្ឋសភាអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ។ នៅក្នុងរដ្ឋធម្មនុញ្ញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានអាណត្តិតែប្រាំឆ្នាំ និងមានថវិកាស្វ័យឥតសម្រាប់ដំណើរការ។
២. ការធ្វើសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ជ្រើសតាំងអ្នកតំណាងរាស្ត្រ និងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាឱ្យមានលទ្ធផលសំខាន់ៗដើម្បី៖
 - បង្កើតបញ្ជីឈ្មោះបោះឆ្នោតថ្មី ដើម្បីធានា និងការពារសិទ្ធិបោះឆ្នោតរបស់ប្រជាជន។
 - ស្វ័យភាពក្នុងការរៀបចំមន្ត្រីបោះឆ្នោតថ្នាក់ក្រោមជាតិ។
 - ការការពារខាងផ្លូវច្បាប់ ចំពោះការអនុវត្តន៍តួនាទីរបស់សមាជិក គ.ជ.ប ដូចការពារផ្លូវច្បាប់ចំពោះសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងចៅក្រម។
៣. គ.ជ.ប ថ្មី ត្រូវបានអនុញ្ញាតឱ្យចូលរួមជួយរៀបចំសេចក្តីព្រាង សេចក្តីស្នើច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តិទៅនៃ គ.ជ.ប និងសេចក្តីព្រាងនៃសេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតវាយតម្លៃថា ឯកសារកិច្ចព្រមព្រៀងនៃសំណើវិសោធនកម្មទាំងនោះ នៅមិនទាន់បានបំពេញទៅតាមគោលការណ៍អប្បបរមាដែលសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបានផ្តល់យោបល់ សម្រាប់វិសោធនកម្មរដ្ឋធម្មនុញ្ញទាក់ទង គ.ជ.ប នេះ៖
 - មិនផ្តល់ស្វ័យភាព ក្នុងការរៀបចំថ្នាក់ដឹកនាំស្ថាប័ននេះ។
 - មិនមានអភ័យឯកសិទ្ធិ ដើម្បីធានា និងការពារសមាជិក គ.ជ.ប។
 - មិនមានចែងអំពីលក្ខណៈវិនិច្ឆ័យ និងលក្ខណៈសម្បត្តិរបស់សមាជិក គ.ជ.ប។
 - មិនមានពីគោលការណ៍ដែលធានាតម្លាភាព និងបើកចំហនៃការជ្រើសរើសសមាសភាព និងការអនុវត្តន៍ភារកិច្ចរបស់ គ.ជ.ប។
 - ហាក់តំណត់សមត្ថកិច្ច គ.ជ.ប ត្រឹម **រៀបចំការបោះឆ្នោត** ដូចនេះហើយការស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញហាក់តំណត់សមត្ថកិច្ច គ.ជ.ប ត្រឹម **រៀបចំការបោះឆ្នោត** ដូចនេះហើយការស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ មិនមានចែងនូវដែនយុត្តាធិការ សិទ្ធិ

អំណាចរបស់ គ.ជ.ប ក្នុងការបង្កើតយន្តការដោះស្រាយជម្លោះបោះឆ្នោត ការរៀបចំចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីឈ្មោះបោះឆ្នោត និងការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ។

សម្ព័ន្ធកំណែនាំប្រុងការបោះឆ្នោត សូមធ្វើការវាយតម្លៃខ្ពស់នូវការខិតខំ និងការប្តេជ្ញាចិត្តនៃគណបក្សទាំងពីរដែលបានសម្រេចកិច្ចព្រមព្រៀង ទាក់ទងកំណែប្រែប្រួលការបោះឆ្នោត ហើយចាប់ផ្តើមជាប្រក្រតីនៃដំណើរការរដ្ឋសភានៃអាណត្តិទីប្រាំនេះ។ សម្ព័ន្ធកំណែនាំប្រុងការបោះឆ្នោតបន្តទាមទារអោយមានការជ្រើសរើសសមាសភាព គ.ជ.ប ថ្មីតាមលក្ខណៈតម្លាភាព និងបើកចំហរ បន្ទាប់ គណបក្សទាំងពីរមានអាសនៈក្នុងរដ្ឋសភាបានជ្រើសរើសបេក្ខជនសមាសភាព គ.ជ.ប បញ្ជីនោះត្រូវបានដាក់ជូនអោយគណបក្សនយោបាយដែលមិនមានអាសនៈនៅក្នុងរដ្ឋសភា និងសាធារណៈជនផ្តល់ការចាប់អារម្មណ៍ និងធ្វើការវាយតម្លៃចំពោះបេក្ខជនក្នុងរយៈពេលមួយសមស្របមុនរដ្ឋសភាផ្តល់ការទុកចិត្ត។ រដ្ឋសភា និងគ.ជ.ប ថ្មី

ត្រូវបន្តការអនុវត្តន៍កិច្ចព្រមព្រៀងកំណែប្រែប្រួលការបោះឆ្នោតដោយរៀបចំ និងបង្កើតច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃ គ.ជ.ប និងវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ក្នុងន័យនេះសម្ព័ន្ធកំណែនាំប្រុងការបោះឆ្នោតស្ទើរអោយរដ្ឋសភា ឬ/និង គ.ជ.ប ថ្មី បើកអោយមានការចូលរួមពីភាគីពាក់ព័ន្ធផ្សេងៗទៀតរួមមាន គណបក្សនយោបាយដែលមិនមានអាសនៈក្នុងរដ្ឋសភា និងអង្គការសង្គមស៊ីវិល នៅក្នុងក្រុមការងារដែលធ្វើសេចក្តីព្រាងនៃសេចក្តីស្នើច្បាប់ និងកិច្ចប្រជុំផ្សេងៗ។ គ.ជ.ប ត្រូវតែជាស្ថាប័នក្នុងការចាត់ចែងចុះឈ្មោះបោះឆ្នោត ដើម្បីបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី។

ពិភាក្សាតុល្យមួយស្តីពីការបង្ហាញដោយសង្ខេបនៃបទបញ្ញត្តិសំខាន់ៗនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃ គ.ជ.ប។ កិច្ចពិភាក្សានេះរៀបចំកាលពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ២០១៤ នៅអ៊ីមភីរៀលហ្គាជិន អូតែល ភ្នំពេញ។



ព្រឹត្តិទានការកំណត់អាណត្តិនាយករដ្ឋមន្ត្រី

ប្រជាពលរដ្ឋ យុវជន ក្រុមអង្គការសង្គមស៊ីវិល នៅកម្ពុជា អ្នកជំនាញឯករាជ្យ ឥស្សរៈជន និងអ្នកនយោបាយ សូមអំពាវនាវឱ្យរដ្ឋសភា និងគណៈបក្សនយោបាយ ដែលកំពុងមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី ៥ធ្វើការកំណត់ អាណត្តិនាយករដ្ឋមន្ត្រីចំនួនពីរ (០២) អាណត្តិ ប្រយៈពេលដប់ (១០) ឆ្នាំ។

ប្រជាពលរដ្ឋ យុវជន ក្រុមអង្គការសង្គមស៊ីវិល អ្នកជំនាញឯករាជ្យ ឥស្សរៈជន និងអ្នកនយោបាយ ពិសេសអតីត នាយករដ្ឋមន្ត្រីនៅកម្ពុជាគាំទ្រទាំងស្រុងចំពោះការ កំណត់អាណត្តិនាយករដ្ឋមន្ត្រី។ វាមានសារៈសំខាន់ណាស់ដើម្បីធានា ដល់ការផ្លាស់ប្តូរអំណាចដោយ សន្តិវិធី និងមានផែនការច្បាស់លាស់។ ការកំណត់អាណត្តិនេះ ពង្រឹងប្រសិទ្ធភាព និង សមត្ថភាពនៃស្ថាប័ននីតិប្រតិបត្តិ ព្រមទាំងផ្តល់ឱកាសដល់អ្នកនយោបាយជំនាន់ក្រោយបុរស ឬស្ត្រីដែលមានសមត្ថភាព គំនិតផ្តួច ផ្តើមថ្មី និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចូលរួមក្នុងការដឹកនាំរាជរដ្ឋាភិបាល។ ការដឹកនាំរាជរដ្ឋាភិបាលមាន អាណត្តិច្បាស់លាស់នឹងកាត់បន្ថយឱកាស និងហានិភ័យក្នុងការរំលោភអំណាច និងការបង្កើតបក្សពួកនិយមក្នុងការ ដឹកនាំ។

ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា និងអ្នកជំនាញឯករាជ្យ ពិនិត្យឃើញលទ្ធភាពក្នុងការធ្វើវិសោធនកម្មរដ្ឋធម្ម នុញ្ញ ដោយចែងបន្ថែមវាក្យខ័ណ្ឌថ្មីមួយលើមាត្រា១១៩ថ្មី ០ តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធាន ទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងរដ្ឋមន្ត្រី ក្នុងចំណោមតំណាងរាស្ត្រ នៃគណបក្សដែលឈ្នះឆ្នោត ឱ្យបង្កើតរាជរដ្ឋាភិបាល។ រដ្ឋមន្ត្រីមួយរូបនេះ មិនធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីចំនួនពីរ (០២) អាណត្តិ ប្រយៈពេល ដប់(១០)ឆ្នាំកន្លងមកហើយ។.....™

ប្រជាពលរដ្ឋ យុវជន ក្រុមអង្គការសង្គមស៊ីវិល អ្នកជំនាញឯករាជ្យ ឥស្សរៈជន និងអ្នកនយោបាយ សង្ឃឹមថា ឈរលើគោលជំហរផលប្រយោជន៍ ប្រជាជាតិ រដ្ឋសភានីតិកាលទី៥ ដែលដឹកនាំដោយគណបក្សនយោបាយទាំងពីរ និង សម្តេចនាយករដ្ឋមន្ត្រី នឹងទទួលយកព្យាបាទពិភាក្សា និងធ្វើវិសោធនកម្មមាត្រានៃរដ្ឋធម្មនុញ្ញក្នុងការកំណត់ អាណត្តិ នាយករដ្ឋមន្ត្រី ដើម្បីបើកទំព័រប្រវត្តិសាស្ត្រថ្មី និងបង្កើតគំរូដល់មនុស្សជំនាន់ក្រោយនៅកម្ពុជា។

=====

សម្រាប់ការទាញយកវីដេអូរបស់អង្គការសង្គមស៊ីវិល ពីកិច្ចពិភាក្សាតម្កល់ស្តីពី ការកំណត់អាណត្តិនាយករដ្ឋមន្ត្រី ដែលបានរៀបចំឡើង កាលទីថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០១៩ និងរាល់វីដេអូឯកសារផ្សេងៗទៀតដែលទាក់ទងសូមចូលទៅកាន់៖

<https://www.youtube.com/user/comfrel>

[ការកំណត់អាណត្តិនាយករដ្ឋមន្ត្រី ភាគ-១](#)

[ការកំណត់អាណត្តិនាយករដ្ឋមន្ត្រី ភាគ-២](#)

នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៤ ព្រឹត្តិស្តីពីការកំណត់អាណត្តិនាយករដ្ឋមន្ត្រី ដែលក្នុងដំណាក់កាលទី០១មានការគាំទ្រចំនួន ១១៩០នាក់ ពីប្រជាពលរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ និង អ្នកជំនាញឯករាជ្យ ព្រមទាំងតំណាងអង្គការសង្គមស៊ីវិលនៅកម្ពុជា ត្រូវបានដាក់ជូន ថ្នាក់ដឹកនាំកំពូលនៃរដ្ឋសភា (ប្រធាន អនុប្រធានទី១ និងអនុប្រធានទី២) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដោយឡែក លិខិតដែលដាក់ជូនសម្តេចអគ្គមហាេពញាបក្រី ហេង សំរិន ប្រធានរដ្ឋសភា និង ព្រឹទ្ធិទាមទារការកំណត់ អាណត្តិនាយករដ្ឋមន្ត្រីនេះ ក៏ត្រូវបានចម្លងជូនតំណាងរាស្ត្រចំនួន ១១៩ ផ្សេងទៀតផងដែរ។


ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា នឹងបន្តប្រមូលការគាំទ្រព្រឹត្តិទេស ហើយដាក់ជូនថ្នាក់ដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលនាពេលបន្តបន្ទាប់។

សម្រាប់ការគាំទ្រញាតិទាមទារកំណត់ អាណត្តនាយករដ្ឋមន្ត្រី
លោកអ្នកអាចប្រើប្រាស់វិធីសាស្ត្រដូចខាងក្រោម៖

***លេខទូរស័ព្ទ៖ ០១៥ ៨០២ ៧៧៧/ ០១២ ៤១០ ១០០ ឬ ០៨៨ ៣៣៣ ២១០០ (ប្រព័ន្ធផ្ញើរសារជាសម្លេង)**

***អ៊ីម៉ែល៖ LIMITPMTERM@gmail.com**

*គេហទំព័រ៖ <http://chn.ge/XElapE>



ខុមហ្វ្រែល នៅតែបន្តចូលរួមរិះគន់ ផ្តល់ជាមតិយោបល់ដើម្បីស្ថាបនាសង្គម និងនយោបាយនៅ ក្នុងប្រទេសកម្ពុជា តាមរយៈការផលិតរូបថតអប់រំ និងឆ្លុះបញ្ចាំងពីស្ថានភាពដែលកំពុងរកឃើញមាន។ រូបភាពទាំងនោះត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមរបស់ខុមហ្វ្រែល និងវេបសាយផងដែរ។



កម្មវិធីវិទ្យុនៃការផ្សាយសម្លេងសង្គមស៊ីវិល រៀងរាល់ព្រឹក ចាប់ពី
ម៉ោង៧:៣០-៨:៣០ តាមរយៈវិទ្យុសំបុកឃុំ FM 105 Mhz៖

- ថ្ងៃចន្ទ និង អង្គារ ៖ កម្មវិធី “សម្លេងម្ចាស់ឆ្នោត”
- ថ្ងៃពុធ ៖ កម្មវិធីសិទ្ធិមនុស្ស របស់សមាគមអាដហុក
- ថ្ងៃព្រហស្បតិ៍ ៖ កម្មវិធី “ស្ត្រីអាចធ្វើបាន”
- ថ្ងៃសុក្រ ៖ កម្មវិធី “ឃ្លាំមើលប្រចាំសប្តាហ៍”
- ថ្ងៃសៅរ៍ ៖ កម្មវិធី “ទៅ ឬមិនទៅ” (យុវជន និងនយោបាយ)



កម្មវិធី “ឃ្លាំមើលប្រចាំសប្តាហ៍” នៅរៀងរាល់ព្រឹកថ្ងៃសុក្រ ក្រោមការសម្របសម្រួល និង ចូលរួមពីពិភាក្សា ដោយលោក គល់ បញ្ញា នាយកប្រតិបត្តិខុមហ្វ្រែល និងភាគីសំខាន់ៗ គោលបំណងសង្ខេបព្រឹត្តិការណ៍ វិភាគពីបញ្ហានយោបាយ និងសង្គម។



ខុមហ្វ្រែល COMFREL

គេហទំព័រផ្លូវការ

www.comfrel.org

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា

#១៣៨ ផ្លូវ ១២២ សង្កាត់ទឹកល្អក់១
ខណ្ឌទួលគោក រាជធានីភ្នំពេញ

គណៈកម្មការ ព្រឹត្តិបត្រ អ្នកឃ្លាំមើល

១. លោក **គល់ បញ្ញា** ទីប្រឹក្សាយោបល់
២. លោក **សួន យុធា** ទីប្រឹក្សាច្បាប់
៣. លោក **សួន ស្មឿន** ទីប្រឹក្សាបច្ចេកទេស
៤. កញ្ញា **នោគ ស្រីពេជ្រ** រចនាព្រឹត្តិបត្រ និងការផ្សាយ
៥. លោក **នាង សុវណ្ណ** លេខាអ្នកនិពន្ធ និងថតរូប
៦. លោក **ស៊ិន ធីត្យសីហា** លេខាអ្នកនិពន្ធ និងថតរូប
៧. លោក **មាស សេរីសោភណ្ណ** លេខាអ្នកនិពន្ធ និងថតរូប

សេចក្តីជូនដំណឹង

ព្រឹត្តិបត្រ **អ្នកឃ្លាំមើល** ផលិតឡើង ដើម្បីបំពេញតួនាទីព័ត៌មាន រវាងប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងអ្នកតំណាងរាស្ត្រ អ្នកដឹកនាំ ដែលពាក់ព័ន្ធនឹងការចូលរួមស្ថាបនា និងអភិវឌ្ឍន៍សង្គមប្រជាធិបតេយ្យនៅកម្ពុជា។

ប្រសិនបើលោក អ្នកនាង កញ្ញា មានសំណូមពរ ឬបំណងចូលរួមយោបល់ ឬស្នើសុំព្រឹត្តិបត្រ និងឯកសារផ្សេងៗដែលផលិតឡើងដោយខុមហ្វ្រែល សម្រាប់រក្សាទុក ឬសិក្សាស្រាវជ្រាវ សូមទំនាក់ទំនងមកការិយាល័យខុមហ្វ្រែល ឬចូលទៅកាន់បណ្តាញផ្សព្វផ្សាយសង្គម របស់ខុមហ្វ្រែល មានដូចជា គេហទំព័រ (www.comfrel.org) ហ្វេសប៊ុក ឬ អាស័យដ្ឋានដូចបាន ផ្តល់ជូននេះ យើងខ្ញុំនឹងដោះស្រាយជូនរាល់បញ្ហារបស់លោក អ្នកនាង កញ្ញា ដោយមេត្រីភាព។

សូមអរគុណ !